

សំណួរសួរញឹកញាប់ពីបទបញ្ជានីតិប្រតិបត្តិអំពីរបៀបបោះឆ្នោត

បានធ្វើបច្ចុប្បន្នភាព៖ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ 2020

*សូមកត់សម្គាល់ថាឯកសារអំពីសំណួរសួរញឹកញាប់នេះអាចនឹងត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយសំណួររបស់អ្នកនៅពេលអនាគត។

(1) ហេតុអ្វីបានជាការពាក់របាំងមុខមានសារៈសំខាន់?

COVID-19 គឺជារីសដែលហើរតាមខ្យល់ដែលឆ្លងរាលដាលទៅបំផុតរវាងមនុស្សដែលប៉ះពាល់ ជិតស្និទ្ធនឹងគ្នា។ វារីករាលដាលតាមរយៈកំណក់ទឹកតូចៗនៅផ្លូវដង្ហើម ឬភាគល្អិតតូច ដូចជា ភាគល្អិតទាំងឡាយដែលនៅក្នុងចំហាយទឹកដែលបានបង្កើតឡើងនៅពេលមនុស្សដែលឆ្លងរោគក្អក កណ្តាស់ ច្រៀង និងឃាប ឬដកដង្ហើម។ ការពាក់របាំងមុខត្រូវបានបញ្ជាក់ឱ្យឃើញថាវាជារឿងមួយដ៏សំខាន់ មានប្រសិទ្ធភាព និងងាយស្រួលបំផុតក្នុងការកាត់បន្ថយការរីករាលដាលនៃ COVID-19 ព្រោះវាជួយ ទប់ស្កាត់កំណក់ទឹកតូចៗដែលចេញពីផ្លូវដង្ហើម។

(2) តើការលើកលែងផ្នែកវេជ្ជសាស្ត្រចំពោះការពាក់របាំងមុខនៅតែអនុវត្តដដែលមែនទេ?

នៅតែអនុវត្ត។ គ្មានអ្វីនៅក្នុងបទបញ្ជានីតិប្រតិបត្តិនេះផ្លាស់ប្តូរថាតើបុគ្គលម្នាក់ត្រូវបានលើកលែងពី លក្ខខណ្ឌនៃការពាក់របាំងមុខនោះឡើយ លក្ខខណ្ឌនេះត្រូវបានរាយបញ្ជីនៅក្នុង [បទបញ្ជានីតិប្រតិបត្តិលេខ 14 FY 20/21](#)។ ជំនួសឱ្យការផ្លាស់ប្តូរនរណាម្នាក់ គួរពាក់របាំងមុខ បទបញ្ជាថ្មី បញ្ជាក់ច្បាស់ថា កន្លែងណា និង ពេលណាមនុស្សគួរ ពាក់របាំងមុខ។

(3) ប្រសិនបើ ខ្ញុំ កំពុងដើរ ឬរត់នៅលើចិញ្ចឹមផ្លូវដោយគ្មាននរណាម្នាក់នៅជិត ខ្ញុំ ផ្ទាល់ តើ ខ្ញុំ នៅតែត្រូវ ពាក់របាំងមុខដដែលមែនទេ?

ប្រសិនបើអ្នកស្ថិតនៅកន្លែងសាធារណៈ អ្នកគួរតែពាក់របាំងមុខ។ ពិតណាស់ សុភវិនិច្ឆ័យនឹងចូលមក ដើរតួ ប៉ុន្តែ ប្រសិនបើអ្នកកំពុងសួរខ្លួនឯងថាតើអ្នកគួរពាក់របាំងមុខដែរឬទេ នោះចម្លើយ ប្រាកដជាឆ្លើយថា ត្រូវតែពាក់។ យើងមានទំនុកចិត្តថា ប្រជាជននៅរដ្ឋ Maine នឹងប្រើប្រាស់ការវិនិច្ឆ័យ ដ៏ល្អ ហើយនឹងប្រឹងឱ្យអស់លទ្ធភាពរបស់ពួកគេក្នុងការផ្តល់កិត្តិយសដល់លក្ខខណ្ឌនេះ ព្រោះការពាក់របាំង មុខនឹងសង្គ្រោះជីវិត រក្សាសេដ្ឋកិច្ចរបស់យើងឱ្យដើរទៅមុខ និងរក្សាសាលារៀន និងអាជីវកម្មឱ្យនៅបើក ដំណើរការ។

(3) តើខ្ញុំ ត្រូវតែពាក់ របាំងមុខ នៅពេលចេញទៅដើរលេងកាត់តាមព្រៃភ្នំ និងនៅពេលគ្មាននរណានៅជុំវិញឬ?

ផ្លូវសម្រាប់ដើរលេងកាត់តាមព្រៃភ្នំមិនស្ថិតនៅក្នុងនិយមន័យនៃ "ទីសាធារណៈ" នៅក្រោមបទបញ្ជានីតិប្រតិបត្តិឡើយ ដូច្នេះលក្ខខណ្ឌនេះនឹងមិនត្រូវបានអនុវត្តឡើយ។ ប៉ុន្តែ ដូចដែលបានលើកឡើងខាងលើនេះអញ្ចឹង ប្រសិនបើអ្នកកំពុងសួរខ្លួនឯងថាតើអ្នកគួរពាក់របាំងមុខ ឬអត់ នោះចម្លើយប្រាកដជាឆ្លើយថាត្រូវតែពាក់។ យើងមានទំនុកចិត្តថាប្រជាជននៅរដ្ឋ Maine នឹង ប្រើប្រាស់ការវិនិច្ឆ័យដ៏ល្អ។

(4) តើមនុស្សដែលនៅក្នុងភ្នំបហាត់ប្រាណ រួមទាំងនៅក្នុងថ្នាក់រៀនលំហាត់យោគ៖ ឥឡូវនេះត្រូវតែពាក់ របាំងមុខដែរមែនទេ?

ត្រូវតែពាក់។

(5) ប្រសិនបើខ្ញុំកំពុងធ្វើលំហាត់ប្រាណតែឯង ឬជាមួយក្រុមគ្រួសាររបស់ខ្ញុំ - មិនមែននៅក្នុងទីសាធារណៈ ឬក្នុងកន្លែងកីឡាដែលបានរៀបចំ - តើខ្ញុំត្រូវតែពាក់របាំងមុខដែរឬទេ?

អត់ទេ។ គោលបំណងនៃគោលនយោបាយនេះ គឺដើម្បីការពារអ្នកពីអ្នកដទៃ និងអ្នកដទៃពីអ្នក។

(6) ចុះចំណែកអ្នកលេងជិះស្តីវិញយ៉ាងម៉េចដែរ?

ជាទូទៅ ត្រូវតែពាក់។ អ្នកលេងជិះស្តីជាញឹកញយពាក់ក្រណាត់ឃ្នុំមុខ និងស្រោមដង្កងដែលជារបស់ជំនួសដែលអាចទទួលយកបានសម្រាប់ម៉ាស ដរាបណាពួកវាផ្តល់នូវការគ្របដណ្តប់ដែលមានពីរស្រទាប់។ ការពាក់របាំងមុខត្រូវបានតម្រូវនៅពេលជិះស្តីជាផ្នែកមួយនៃព្រឹត្តិការណ៍ ឬការប្រកួតដែលបានរៀបចំឡើង។ ឧទាហរណ៍ សូម្បីតែជាមួយនឹងការចាប់ផ្តើមដោយមានដំណាក់កាលកំដៅយកលក្ខណៈនៃការជិះស្តីតាមបែបជនជាតិដើមឥណ្ឌូមួយនឹងព្រឹត្តិការណ៍ដែលមានផ្លូវមិនបានរំពឹងទុក និងភាពខុសគ្នារវាងអត្តពលិកជាញឹកញយ បណ្តាលឱ្យមានការផ្គុំក្រុមចូលគ្នានៅពេលក្រោយមកទៀតនៅក្នុងការប្រកួតដែរ។ សូម្បីតែអញ្ជឹងកំដៅ នៅពេលជិះស្តីតែឯងនៅកន្លែងមិនមែនជាទីសាធារណៈ គឺមិនតម្រូវឱ្យពាក់របាំងមុខទេ។

(7) ចុះចំណែកក្នុងអំឡុងពេលកីឡារបស់សាលារៀន ឬសហគមន៍ដូចជាក្រុមបាល់បោះវិទ្យាល័យ ឬក្រុមកីឡាកូនហ្គោលលើទឹកកកឯកជនវិញយ៉ាងម៉េចវិញ?

ផ្អែកលើបទពិសោធន៍នៅក្នុងរដ្ឋផ្សេងៗគ្នា រដ្ឋ Maine ឥឡូវនេះតម្រូវឱ្យអ្នកចូលរួមនៅក្នុងសកម្មភាពកីឡាដែលបានរៀបចំដោយសាលារៀន ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី 12 ឬដោយក្រុមកីឡា និងសហគមន៍ពាក់ព័ន្ធមុខ។ នេះគឺដើម្បីការពារមនុស្សទាំងអស់គ្នាដែលពាក់ព័ន្ធ។ អង្គការកីឡារបស់មហាវិទ្យាល័យ និងកីឡាអាជីពអាចនឹងអនុវត្តតាមការណែនាំផ្ទាល់ខ្លួនរបស់ពួកគេ។

(8) តើមនុស្សត្រូវតែពាក់របាំងមុខក្នុងអំឡុងការថតរូបនៅខាងក្រៅអគារដែរឬទេ?

ត្រូវតែពាក់ ប្រសិនបើពួកវាកំពុងកើតឡើងនៅក្នុងទីសាធារណៈ។

(9) តើអ្នកដែលចូលរួមនៅក្នុងពិធីសាសនាទាំងអស់ត្រូវតែពាក់ របាំងមុខដែរឬទេរួមទាំងមនុស្សដែលដឹកនាំពិធីសាសនា, សូម្បីតែគាត់នៅចម្ងាយ 14 ហ្វីតពីអ្នកចូលរួមដទៃទៀតក៏ដោយ?

ត្រូវតែពាក់ ដើម្បីសុវត្ថិភាពរបស់មនុស្សទាំងអស់ដែលពាក់ព័ន្ធ។

(10) តើមនុស្សដែលអង្គុយឃ្លាតគ្នាប្រាំមួយហ្វីតនៅក្នុងរោងភាពយន្ត ឬនៅកន្លែងសម្តែងបន្តផ្ទាល់ត្រូវតែពាក់របាំងមុខដែរឬទេ? ចុះចំណែកអ្នកដើរត្រូវវិញយ៉ាងម៉េច?

ត្រូវតែពាក់។ ទស្សនិកជន អ្នកសម្តែង និងបុគ្គលិកត្រូវតែពាក់របាំងមុខដោយសារតែកន្លែងទាំងនេះគឺជាទីសាធារណៈ ការណែនាំអំពីការកម្សាន្តបន្តផ្ទាល់គឺមាននៅក្នុង [បញ្ជីផ្ទៀងផ្ទាត់ការបង្ការ COVID-19 សម្រាប់ទីកន្លែងសិល្បៈសម្តែង](#)។

(11) តើលក្ខខណ្ឌនៃការពាក់ របាំង មុខថ្មីនេះអនុវត្តនៅក្នុងភោជនីយដ្ឋានដែរឬទេ?

អនុវត្ត។ ដើម្បីកាត់បន្ថយហានិភ័យ COVID-19 ទៅដល់ភ្ញៀវដទៃទៀត និងបុគ្គលិកភោជនីយដ្ឋាន ភ្ញៀវត្រូវបានតម្រូវឱ្យពាក់របាំងមុខនៅពេលណាដែលពួកគេមិនអង្គុយនៅតុ ឬទទួលទានអាហារ ឬផឹក។

(12) តើចំណុចនេះអនុវត្តទៅលើទឹកនៃឆ្នេរធ្វើការឯកជនដែរឬទេ?

និយោជកឯកជនដែលមានបុគ្គលិកមិនប្រាស្រ័យទាក់ទងជាមួយសាធារណៈ ឈានអាចកំណត់មនុស្សដែល គួរពាក់រំពាំងមុខនៅទីកន្លែងធ្វើការរបស់ពួកគេបាន។ ប៉ុន្តែ នៅពេលមនុស្សនៅក្នុងទីលំហសាធារណៈ ឬទីលំហដែលប្រើប្រាស់រួមគ្នានៅក្នុងទីកន្លែងធ្វើការ ពួកគេត្រូវតែពាក់រំពាំងមុខគ្រប់គ្នា។

(13) តើម្ចាស់អាជីវកម្ម និងមនុស្សដែលបើកប្រតិបត្តិការទីលំហសាធារណៈនៅខាងក្នុងអគារ ត្រូវបានតម្រូវឱ្យពង្រឹងការអនុវត្តបទបញ្ជាពាក់រំពាំងមុខដែរទេ?

បទបញ្ជានីតិប្រតិបត្តិដែលចុះនៅថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2020 (16 FY 20/21) មិនផ្លាស់ប្តូរអ្នកដែលពង្រឹង ការអនុវត្តនីតិបទបញ្ជាដែលទាមទារមនុស្សនឹងត្រូវពាក់រំពាំងមុខឬអត់នោះឡើយ។

អាជីវកម្មលក់រាយធំៗ ព្រមទាំងសាលារៀន អគារទីសាលាក្រុង និងប្រភេទ អង្គការពាក់លាក់មួយចំនួនទៀត ទទួលខុសត្រូវរួចហើយចំពោះការអនុវត្តវិធានការដើម្បីធានាថា អតិថិជនពាក់រំពាំងមុខ។

ឥឡូវនេះ ម្ចាស់ និងអ្នកប្រតិបត្តិការនៃទីសាធារណៈនៅក្នុងអគារទាំងអស់នៅរដ្ឋ Maine ត្រូវតែបិទស្លាកសញ្ញាដែលអាចមើលឃើញបានយ៉ាងច្បាស់ដែលជូនដំណឹងដល់អ្នកចូល ក្នុងអគារអំពីលក្ខខណ្ឌតម្រូវឱ្យពាក់រំពាំងមុខធ្វើពីក្រណាត់។ ផ្នែករដ្ឋបាលទទួលស្គាល់ថាសម្រាប់ហាងខ្លះ ជាពិសេសហាងតូចៗដែលមាននិយោជិតតែប៉ុន្មាននាក់ លក្ខខណ្ឌសម្រាប់ពង្រឹងការអនុវត្តបទបញ្ជា នីតិប្រតិបត្តិអាចពិបាក ដែលជាមូលហេតុពួកគេអាចនឹងបដិសេធសេវាកម្ម ឬការចូលក្នុងអគារ ដោយសារមិនចង់គោរពតាមបទបញ្ជា។ បន្ថែមពីលើនេះទៀត អ្នកទាំងឡាយណាដែលបានដឹងអំពី លក្ខខណ្ឌនៃការពាក់រំពាំងមុខហើយ ប៉ុន្តែនៅតែទទួលបានចូលគ្រឹះស្ថានអាចនឹងត្រូវបានបដិសេធសេវាកម្ម និង/ឬចោទប្រកាន់ពីការឈ្លានពានចូល។

(14) តើការពង្រឹងការអនុវត្តបទបញ្ជានេះមើលទៅដូចអ្វី?

រដ្ឋដាក់អាទិភាពខ្ពស់នៅលើការគោរពតាមបទបញ្ជាដោយស្ម័គ្រចិត្ត ហើយត្រូវបានលើកទឹកចិត្ត ដោយប្រជាជននៃរដ្ឋ Maine និងអាជីវកម្មដែលកំពុងទទួលបាននូវការគាំទ្រកំហែងពិតប្រាកដពីវិវិស យ៉ាងធ្ងន់ធ្ងរដោយធ្វើតាមពិធីសារ សុខភាព និងសុវត្ថិភាពរបស់រដ្ឋ។ នៅក្នុងករណីមិនគោរព តាមបទបញ្ជាទេ រដ្ឋមានជម្រើសក្នុងការអនុវត្តវិធានការប្រឆាំងនឹងអាជ្ញាបណ្ណសម្រាប់បើកប្រតិបត្តិ ការរបស់ទីកន្លែងនោះ ហើយការបំពានលើបទបញ្ជានីតិប្រតិបត្តិគឺជាបទល្មើសថ្នាក់ E ដែលអាចដាក់ទោសដល់ជាប់គុក 180 ថ្ងៃ និងពិន័យជាប្រាក់ \$1,000។ ដូចដែលបានកត់សម្គាល់ខាងលើ អ្នកដែលបានដឹងពីលក្ខខណ្ឌនៃការពាក់រំពាំងមុខហើយ ប៉ុន្តែនៅតែទទួលបានចូលគ្រឹះស្ថានអា ចនឹងត្រូវបានបដិសេធសេវាកម្ម និង/ឬចោទប្រកាន់ពីការឈ្លានពានចូល។